



សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោត ក្នុងការកំណត់តម្រូវការជាអាទិភាព នៅឃុំ សង្កាត់ជាប់ស្រែចារ

ដោយមានការគាំទ្រចាត់ចែងពីគណៈកម្មាធិការខុមហ្វ្រែល រួមសហការជាមួយ សមាគមអាដហុក បណ្តាញអង្គការសីលកា សហគមន៍លើកស្ទួយសិទ្ធិដីធ្លី និងធនធានធម្មជាតិ និងអង្គការដៃគូអភិវឌ្ឍន៍ សិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពី ការកំណត់តម្រូវការជាអាទិភាព នៅក្នុងឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១១។

មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៥ នាក់ (៤៥.៤៥% ជាស្រ្តី) និងមានប្រមាណ (៥០% ជាជនជាតិស្បៀង) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ បណ្តាញអង្គការសង្គមស៊ីវិល តំណាងគណបក្សនយោបាយប្រចាំឃុំ និងជាសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើររតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង ៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្ន យកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ សង្កាត់ខាងមុខ។

តម្រូវការអាទិភាព ទាំង ៥ ក្នុង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ	
១. មណ្ឌលសុខភាព និងពេទ្យឆ្មប	<ul style="list-style-type: none"> ស្នើសុំមណ្ឌលសុខភាព ពេទ្យឆ្មប សម្រាប់ឃុំស្រែចារ និងសុំពន្លឿនការឆ្លើយតប និងអនុវត្តអោយបានឆាប់ចាប់ពីពេលនេះតទៅ ព្រោះឃុំមានទីតាំងសម្រាប់សាងសង់មណ្ឌលសុខភាពហើយ។
២. ជន	<ul style="list-style-type: none"> សុំជួយដោះស្រាយដីចំការសហគមន៍ជនជាតិភាគតិចស្បៀង នៅភូមិមានជ័យ និងភូមិក្របីចូល

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

រូង ចំនួន១១០ (មួយរយដប់) គ្រួសារ ផ្ទៃដីចំនួន ១០០០ (មួយពាន់) ហិចតា ចាប់ពីពេលនេះតទៅ។

- ៣. ន្ទូច**
- សុំជួសជុលផ្លូវមួយខ្សែក្រាលគ្រួសក្រហមប្រវែង ៤០០ (បួនរយ) ម៉ែត្រ ទទឹង ៥ (ប្រាំ) ម៉ែត្រ នៅភូមិ ក្បាលត្រាច ដោយដាក់លូ ២ កន្លែង (មួយកន្លែងនៅដើមផ្លូវជាប់ផ្លូវជាតិលេខ ៧ ប្រើលូមុខកាត់ ៥ តិច និងលូចំនួន ៥ កង់ មួយកន្លែងនៅចុងផ្លូវដោយប្រើលូមុខកាត់មួយម៉ែត្រ និងលូចំនួន ១០កង់)។
 - សុំផ្លូវមួយខ្សែក្រាលគ្រួសក្រហម ពីភូមិស្អាត ទៅភូមិក្របីរូង ប្រវែង៦៥០០ (ប្រាំមួយពាន់ប្រាំរយ ម៉ែត្រ) និង ទទឹង៥ (ប្រាំ)ម៉ែត្រ ។

- ៤. សាលារៀន និងគ្រូ**
- ស្នើសុំជួសជុលសាលារៀនបឋមសិក្សាមួយខ្នងមាន ៥ បន្ទប់នៅភូមិមានជ័យ និងសុំបន្ថែមគ្រូបង្រៀន យ៉ាងតិច ១នាក់ នៅឆ្នាំ២០១២។
 - សុំអោយមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងការិយាល័យអប់រំស្រុក ចាត់មន្ត្រីចុះត្រួតពិនិត្យ និងពង្រឹងគុណភាព និងវិន័យរបស់គ្រូបង្រៀនអោយបានទៀងទាត់រាល់មួយខែម្តង។
 - ស្នើសុំសាងសង់សាលារៀនចំនួន ២ខ្នង ១០បន្ទប់ មួយខ្នងនៅភូមិក្បាលត្រាច និងមួយខ្នងទៀតនៅ ភូមិមាយកណ្តាល។

- ៥. បណ្តាញអគ្គិសនី និងតម្លៃ**
- ស្នើសុំអោយមានតបណ្តាញអគ្គិសនីតាមបណ្តោយផ្លូវជាតិលេខ៧ ពីស្រុកស្នួលដល់ស្ពានជ្រើរ ព្រំប្រទល់ ខេត្តក្រចេះ ប្រវែង ១៥គីឡូម៉ែត្រ ក្នុងតម្លៃ ៧០០រៀលក្នុងមួយគីឡូម៉ែត្រ។

នៅពេលបញ្ចប់សិក្ខាសាលា របាយការណ៍ ពីតម្រូវការអាទិភាពត្រូវបានទទួលយក ដោយអ្នកដឹកនាំមូលដ្ឋានរបស់គណៈបក្សនយោបាយ និងក្រុមប្រឹក្សាឃុំ។

លោក **ភន ឈន** តំណាងគណបក្សប្រជាជនប្រចាំឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំបានមានប្រសាសន៍ថា “ខ្ញុំស្មោះត្រង់បញ្ហា និងតម្រូវការដែលប្រជាជនសុំ តម្រូវការអាទិភាពដែលបងប្អូនបានលើកយើងនឹងដាក់បញ្ចូលក្នុងផែនការឃុំ។ យើងខ្ញុំសន្យាថានឹងលើកយកតម្រូវការនីមួយៗ ដែលអង្គសិក្ខាសាលារកឃើញដាក់ក្នុងការប្រជុំប្រចាំខែនៅស្រុក។ លោកបានសំដែងការអរគុណដល់អង្គការ**ឌុមហ្វ្រែល** សមាគម**អាដហុក** និងអង្គការ សមាគមដៃគូ ដែលបានគាំទ្រការរៀបចំសិក្ខាសាលានេះឡើង ដើម្បីឲ្យប្រជាពលរដ្ឋបានយល់តួនាទីជាម្ចាស់ឆ្នោត និងជាទុនមួយសំរាប់ឲ្យយើងខ្ញុំអនុវត្តបន្ត” ។

លោក **វង ឈុន** តំណាងគណបក្សសម រង្ស៊ី និងជាទំនប់ទី១ បានមានប្រសាសន៍ថា “ខ្ញុំសូមអរគុណដល់អង្គការខុមហ្វ្រែល អង្គការដៃគូ និងសហគមន៍ ដែលបានផ្តល់ឱកាសឲ្យគណបក្សនយោបាយសំដែងមតិឲ្យប្រជាពលរដ្ឋបានយល់ជ្រាបពីកិច្ចការងាររបស់គណបក្សនយោបាយនីមួយៗ និងក្រុមប្រឹក្សាឃុំ។ តម្រូវការអាទិភាពដែលបងប្អូនលើកឡើងមួយចំនួន គឺមាននៅក្នុងផែនការឃុំរួចហើយ ប៉ុន្តែខ្ញុំចាប់អារម្មណ៍តែរឿងដីចំការសហគមន៍ជាតិជាតិភាគតិចស្ងៀម ១០០០ (មួយពាន់)ហិចតា។ ខ្ញុំសន្យាបន្តដោះស្រាយ ប្រសិនបើខ្ញុំមានអំណាច”។

ចំណែកលោក **ខៀ រៀន** តំណាងគណបក្សជាតិនិយម និងជាទំនប់ទី២ បានមានប្រសាសន៍ថា “របៀបអនុវត្តសេរីពហុបក្សនៅកម្ពុជា យើងធ្វើអ្វីក៏ដោយ គឺយើងអនុវត្តអភិបាលកិច្ចល្អ សំរាប់តម្រូវការអាទិភាពដែលបងប្អូនបានលើកឡើង គឺមាននៅក្នុងផែនការឃុំខ្លះហើយ។ យើងនឹងបន្តការដោះស្រាយជូនបងប្អូនជាពិសេសដីចំការសហគមន៍ ១០០០ (មួយពាន់ហិចតា)។

សិក្ខាសាលានេះ មានគោលបំណង ឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាល នឹងត្រូវបានចងក្រងជា របាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដាន ជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

១-លោក **ប្លង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)
ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)
ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩